

រដ្ឋបាលទីក្រុង/ក្រុង Cumberland

កម្មវិធីផ្តល់ជំនួយស្ថិរភាពមីក្រូសហគ្រាសអាជីវកម្ម (MicroE)

ទីក្រុង/ក្រុង Cumberland ដែលមានមូលនិធិជំនួយប្តូរអភិវឌ្ឍន៍សហគមន៍ (CDBG) ដែលផ្តល់ដោយការិយាល័យលំនៅដ្ឋាន និងសហគមន៍ (OHCD) នៃរដ្ឋ R. I. និងក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុងសហរដ្ឋអាមេរិក (HUD) កំពុងផ្តល់ជំនួយទុនបង្វិលសម្រាប់មីក្រូសហគ្រាសអាជីវកម្មខ្នាតតូចដែលមានលក្ខណៈគ្រប់គ្រាន់ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺ COVID-19។

អាជីវកម្មដែលមានសិទ្ធិ: ប្រភេទមីក្រូសហគ្រាសជាក់លាក់មួយចំនួនមានសិទ្ធិទទួលបាន។ មីក្រូសហគ្រាសត្រូវបានកំណត់ថាជាសហគ្រាសពាណិជ្ជកម្មដែលមានបុគ្គលិកប្រាំនាក់ ឬតិចជាងនេះដែលមានម្នាក់ ឬច្រើននាក់ជាម្ចាស់សហគ្រាស។

ប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំសរុបរបស់ម្ចាស់មីក្រូសហគ្រាសមិនអាចលើសកម្រិតអប្បបរមាដូចខាងក្រោមអាស្រ័យលើទំហំគ្រួសារ និងទីក្រុង/ក្រុងដែលអ្នករស់នៅ (មិនមែនកន្លែងអាជីវកម្មរបស់អ្នកស្ថិតនៅ)។

ដែនកំណត់នៃប្រាក់ចំណូលមធ្យម/ទាប (80%) សម្រាប់ឆ្នាំសារពើពន្ធ 2020								
ទីក្រុង/ក្រុងដែលរស់នៅ	1 នាក់	2 នាក់	3 នាក់	4 នាក់	5 នាក់	6 នាក់	7 នាក់	8 នាក់
សហគមន៍រដ្ឋ R.I. ផ្សេងទៀត	48,750	55,700	62,650	69,600	75,200	80,750	86,350	91,900
Westerly, Hopkinton, New Shoreham	50,050	57,200	64,350	71,500	77,250	82,950	88,700	94,400
Newport, Middletown, Portsmouth	54,950	62,800	70,650	78,500	84,800	91,100	97,350	103,650

ក្រុមហ៊ុនអាជីវកម្មត្រូវតែបំពេញបានតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានដូចខាងក្រោម៖

1. ជាមីក្រូសហគ្រាសដូចដែលបានកំណត់ខាងលើ
2. កាន់កាប់ដោយបុគ្គលដែលមានប្រាក់ចំណូលទាប ឬមធ្យម ($\leq 80\%$ នៃប្រាក់ចំណូលមធ្យមប្រចាំតំបន់ ផ្អែកលើទំហំគ្រួសារ)
3. ជាអង្គការមិនរកប្រាក់ចំណេញ (ក្រុមហ៊ុនឯកកម្មសិទ្ធិ ក្រុមហ៊ុនសហកម្មសិទ្ធិ សាជីវកម្ម ឬក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត)
4. មានគ្រឹះស្ថាននៅក្នុងទីក្រុង/ក្រុងដែលដាក់ពាក្យសុំ
5. ផ្តល់ទំនិញ ឬសេវាកម្មដល់ភ្ញៀវ ឬអភិវឌ្ឍន៍ច្រើន
6. មានកេរ្តិ៍ឈ្មោះល្អជាមួយរដ្ឋ និងទីក្រុង/ក្រុង
 - a. បញ្ឈប់ប្រធានបទទាំងអស់ដែលត្រូវបង់រហូតដល់ថ្ងៃទី 3/1/2020
 - b. អាជ្ញាប័ណ្ណ/ការចុះបញ្ជីរដ្ឋដែលមានសុពលភាពប្រសិនបើមាន
 - c. មិនមែនជាការវិវាទដែលពាក់ព័ន្ធនឹងរដ្ឋ ឬទីក្រុង/ក្រុង
7. អាចចងក្រងជាឯកសារនូវការខាតបង់ប្រាក់ចំណូលយ៉ាងតិច \$1,000 ដោយសារជំងឺ COVID-19
8. បង្កើតឡើងមុនថ្ងៃទី 1/1/2019
9. មានចំណូលសរុបប្រចាំឆ្នាំលើសពី \$25,000
10. មានយ៉ាងហោចណាស់បុគ្គលិកពីរនាក់ រួមទាំងម្ចាស់
11. មិនចុះបញ្ជីក្រោមប្រភេទអាជីវកម្មលើកលែង ដូចដែលបានកែប្រែ (សូមមើលខាងក្រោម)

ឯកសារចាំបាច់: អ្នកដាក់ពាក្យសុំត្រូវផ្ញើទម្រង់ពាក្យសុំទាំងអស់ និងឯកសារគាំទ្ររួមទាំងច្បាប់ចម្លងនៃ៖

- ប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណមានរូបថតដែលចេញដោយរដ្ឋ
- លិខិតប្រកាសពន្ធផ្ទាល់ខ្លួនសម្រាប់នីតិវិធីទាំងអស់ដែលដាក់ពាក្យដាច់ដោយឡែក (ឆ្នាំ 2018 ឬ 2019)
- លិខិតប្រកាសពន្ធអាជីវកម្ម (ឆ្នាំ 2018 ឬឆ្នាំ 2019)
- ច្បាប់ចម្លងនៃប័ណ្ណបើកខែសម្រាប់រយៈពេលបើកប្រាក់ខែចុងក្រោយបំផុត និងរយៈពេលបើកប្រាក់ខែ ដែលបញ្ចប់នៅ/មុនថ្ងៃទី 3/7/2020
- ថតចម្លងវិក្កយបត្រសម្រាប់រយៈពេលដែលរងផលប៉ះពាល់នៅឆ្នាំ 2020 (ឧ. ខែមីនា) និងរយៈពេលដូចគ្នានៅឆ្នាំ 2018, 2019

ចំនួនទឹកប្រាក់ជំនួយ: ជំនួយទឹកប្រាក់ចំនួន \$5,000 នឹងត្រូវបានទូទាត់ផ្តាច់តែមួយគត់ទៅឱ្យមីក្រូសហគ្រាសខ្នាតតូចដែលមានសិទ្ធិ និងទទួលបានការយល់ព្រម។

ការប្រើប្រាស់មូលនិធិ: មូលនិធិអាចត្រូវបានប្រើប្រាស់ជាដើមទុនបង្កើនដើម្បីទូទាត់រាល់ចំណាយលើអាជីវកម្មដូចជាថ្លៃឈ្នួល បុគ្គលិក និងសេវាសាធារណៈ។ មូលនិធិ MicroE អាចនឹងមិនត្រូវបានប្រើប្រាស់សម្រាប់ទិញបរិក្ខារសំខាន់ ទិញអចលនទ្រព្យ សកម្មភាពសាងសង់ ការពង្រីកអាជីវកម្ម ឬការបញ្ចុះបញ្ចូលទេ។

ប្រភេទអាជីវកម្មលើកលែង: ប្រភេទអាជីវកម្មដូចខាងក្រោមត្រូវបានលើកលែងចេញពីការចូលរួមក្នុងកម្មវិធីនេះ៖

- អាជីវកម្មដែលទាក់ទងនឹងកញ្ជា
- ការផ្តល់អចលនទ្រព្យ/អាជីវកម្មលក់ដូរ
- អាជីវកម្មតាមផ្ទះដែលគ្មានបុគ្គលិក
- អាជីវកម្មដែលគ្រប់គ្រងដោយមនុស្សដែលមានអាយុក្រោម 18 ឆ្នាំ
- អាជីវកម្មដែលជាសិទ្ធិធ្វើអាជីវកម្ម ឬសាខា
- ហាងលក់ស្រា
- អ្នកលក់អាវុធ/អ្នកលក់អាវុធយុទ្ធភណ្ណ
- អ្នកបញ្ចុះបញ្ចូល
- ជនប្រតិបត្តិការជាអ្នកពិគ្រោះយោបល់/អ្នកម៉ៅការឯករាជ្យ និងផ្តល់សេវាកម្មដល់អង្គការតែមួយ
- អាជីវកម្មតាមផ្ទះដែលហាមលក់ឲ្យអតិថិជនដែលមានអាយុក្រោម 18 ឆ្នាំ

មីក្រូសហគ្រាសដែលកាន់កាប់ដោយសិស្សដែលមានអាយុចាប់ពី 18+ ជាទូទៅមិនមានសិទ្ធិទេ លើកលែងតែម្ចាស់ជាសិស្សគឺជាម្ចាស់តែមួយគត់ ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សមាជិកគ្រួសារផ្សេងទៀត

ចំពោះគោលការណ៍ណែនាំកម្មវិធីនេះ និងឯកសារពាក្យសុំពេញលេញ សូមទាក់ទង៖

Glenn Modica, Town Planner
Cumberland Town Hall
45 Broad Street
Cumberland, RI 02864
gmodica@cumberlandri.org
401-728-2400 x146
<https://www.cumberlandri.org/planning/>